


ឧបសម្ព័ន្ធ ១

របៀបបង់ប្រាក់ពន្ធតាមរយៈសេវាអេស៊ីលីដា អ៊ីនធឺណេត ក្នុងប្រព័ន្ធ RIB


I- ការបង់ប្រាក់ពន្ធខូទេវ (General Tax)

- Login RIB → Enter User Name → Enter Password





- ផ្ទៀងផ្ទាត់ការចូលប្រព័ន្ធ ៖

- ប្រព័ន្ធបញ្ជូនទៅកម្មវិធី ACLEDA Authentication នៅលើទូរសព្ទដៃ



- Enter PIN to approve on PUSH Authentication to verify Log in RIB system





➢ បញ្ចូលព័ត៌មានបង់ពន្ធ ដូចខាងក្រោម ៖

- ➊ Select your account : ជ្រើសរើសគណនីកាត់ទឹកប្រាក់ចេញ
- ➋ Tax Payment Details
 - Company Name : បញ្ចូលឈ្មោះក្រុមហ៊ុន
 - TIN or VAT : បញ្ចូលលេខសម្គាល់អត្តសញ្ញាណបង់ពន្ធ/ពន្ធអាករ
 - GDT-REG : បញ្ចូលលេខចុះបញ្ជី
 - Department of Taxation : ជ្រើសរើសទីតាំងសាខាពន្ធដារ
 - Payment Option : ជ្រើសយកជម្រើសទូទាត់ (Tax Only)
 - Document Type : ជ្រើសរើសប្រភេទឯកសារ
 - Mobile Phone No. : បញ្ចូលលេខទូរស័ព្ទ
 - Email : បញ្ចូលអាសយដ្ឋានអ៊ីម៉ែល
 - Remark : បញ្ចូលកំណត់សម្គាល់ផ្សេងៗ
 - Payment Amount : បញ្ចូលចំនួនទឹកប្រាក់បង់ពន្ធរួចចុច "Select file" ដើម្បីទាញយកឯកសារគាំទ្រជា PDF (ប្រសិនបើមាន)
- ➌ Total Debit Amount : ប្រព័ន្ធបង្ហាញចំនួនទឹកប្រាក់បង់ពន្ធសរុប
 - Tax Payment Fee : ប្រព័ន្ធបង្ហាញចំនួនថ្លៃសេវា (ប្រសិនបើមាន)
- ➍ Save to favorite : អូស ទៅស្តាំ ដើម្បីរក្សាទុកប្រតិបត្តិការក្នុងកំណត់ត្រា (តាមតម្រូវការ)
- ➎ ចុច "ដាក់ស្នើ" ឬ "Submit"

Retail Internet Banking English

Tax Payment / General Tax Transaction List

Select your account 1

0100-00630060-13 USD 0.00	3475-00630060-14 USD 0.00	3476-00630060-16 KHR 999,895,920.00	2300-00630060-77 THB 9,191,946.00	0001-00630060-15 USD 30,036,182.62
0001-00630060-32 USD 1.00	0001-00630060-35 USD 2.44	0001-00630060-36 USD 0.00	0001-00630060-37 KHR 3,434,017,554.65	0001-00630060-38 USD 0.00
0001-00630060-39 KHR 0.00	0001-00630060-40 KHR 8,200.00	0001-00630060-41 KHR 0.00	0001-00630060-42 KHR 0.00	0001-00630060-76 EUR 8,978,852.49
0001-00630060-81 KHR 922,095,664.00	0300-00630060-15 KHR 0.00	2400-00630060-79 USD 304,965.92		

Tax Payment - Details 2

Company Name សុខ ស៊ុយ ស៊ុន គុំនង្គាស(ខេមបូឌា)	TIN or VAT B116-901500727	GDT-REG 1234566
Department of Taxation Khan Russey Keo	Payment Option Tax Only	Document Type Form P101
Mobile Phone No. 015777535	Email butphalml68@gmail.com	Remark TAX
Payment Amount 100,000.00 KHR	Select file FORMPROTAX01.pdf 64.35 KB	

You can upload PDF, PNG and JPG file. Maximum allowed file size is 7MB

Total Debit Amount 3 : **KHR 104,000.00**
Tax Payment Fee : KHR 4,000.00

Save to favorite 4

Payment made after 14:00 or during weekends and public holidays will be processed within next business day.

Submit 5

➤ ផ្ទៀងផ្ទាត់ប្រតិបត្តិការឡើងវិញរួចចុច "បញ្ជាក់" ឬ "Confirm"

Retail Internet Banking English

General Tax - Confirm

From Account No.	: KHR 0001-00630060-37
From Account Name	: Va Sokhom
Company Name	: សុខ ស៊ុយ ស៊ុន គុំនង្គាស(ខេមបូឌា)
TIN or VAT	: B116-901500727
GDT-REG	: 1234566
Department of Taxation	: Khan Russey Keo
Payment Option	: Tax Only
Document Type	: Form P101
Mobile Phone No.	: 015777535
Email	: butphalml68@gmail.com
Payment Amount	: KHR 100,000.00
Tax Payment Fee	: KHR 4,000.00
Total Debit Amount	: KHR 104,000.00
Document Attached	: FORMPROTAX01.pdf
Remark	: TAX

ត្រូវពិនិត្យព័ត៌មានដូចខាងក្រោម ៖


- គណនីកាត់ទឹកប្រាក់ចេញ (From Account No.)
- ឈ្មោះគណនី (From Account Name)
- ឈ្មោះក្រុមហ៊ុន (Company Name)
- លេខសម្គាល់អត្តសញ្ញាណប័ណ្ណ/ពន្ធអាករ (TIN or VAT)
- លេខចុះបញ្ជី (GDT-REG)
- សាខាពន្ធដារ (Department of Taxation)
- ជម្រើសទូទាត់ (Payment Option)
- ប្រភេទឯកសារ (Document Type)
- លេខទូរស័ព្ទ (Mobile Phone No.)
- អាសយដ្ឋាន Email
- ចំនួនទឹកប្រាក់បង់ពន្ធ (Payment Amount)
- ថ្លៃសេវា (Tax Payment Fee)
- ចំនួនទឹកប្រាក់ទូទាត់សរុប (Total Debit Amount)
- ឯកសារភ្ជាប់ (Document Attached)

Payment made after 14:00 or during weekends and public holidays will be processed within next business day.


← Back **Confirm**

➢ ប្រព័ន្ធផ្ទៀងផ្ទាត់ប្រតិបត្តិការតាមរយៈ

- ការបញ្ជូនទៅកម្មវិធី ACLEDA Authentication នៅលើទូរសព្ទដៃ



- Enter PIN to approve on PUSH Authentication to verify transaction



➢ ប្រព័ន្ធបង្ហាញ "Your transaction is pending for verification from Bank." មានន័យថាការបង់ប្រាក់ពន្ធទទួលបានជោគជ័យ និងរង់ចាំការអនុម័តពីប្រតិបត្តិករធនាគារ (Back End) ទៅតាមនីតិវិធី។

Retail Internet Banking

SUCCESS
Your transaction is pending for verification from Bank.

General Tax - List

Transaction No.	GDT-REG	Transaction Date	From Account No.	Company Name	Department of Taxation	Payment Amount	Tax Payment Fee	Payment Option	Status	Action
PGT2326600002	1234566	2023-09-23 13:57:51	KHR 0001-00630060-37	សុខ ស៊ុយ ស៊ុន គុំនងារ(ស្រ្តី)(ទាមទូន)	Khan Russey Keo	100,000.00 KHR	4,000.00 KHR	Tax Only	Pending Bank	🗑️
PGT2326300001	GDTPT-000250029	2023-09-20 16:49:55	KHR 0001-00630060-37	សុខ ស៊ុយ ស៊ុន គុំនងារ(ស្រ្តី)(ទាមទូន) SON SUY	Khan Posenchey	135,000.00 KHR	4,000.00 KHR	Tax + Additional Tax + Interest	Successful	🗑️
PGT2326300020	GDTPT-000250029	2023-09-20 16:33:11	USD 0001-00630060-15	សុខ ស៊ុយ ស៊ុន គុំនងារ(ស្រ្តី)(ទាមទូន)	Khan Posenchey	120,005.00 KHR	4,000.00 KHR	Tax Only	Successful	🗑️
PGT2326300001	GDTPT-000250029	2023-09-20 07:35:23	USD 0001-00630060-15	សុខ ស៊ុយ ស៊ុន គុំនងារ(ស្រ្តី)(ទាមទូន)	Khan Russey Keo	280,000.00 KHR	4,000.00 KHR	Tax + Additional Tax + Interest	Successful	🗑️
PGT2326200007	GDTPT-000250029	2023-09-19 13:45:04	KHR 0001-00630060-81	ABC IMPORT & EXPORT (CAMBODIA) CO.,LTD	Stung Treng Province	256,300.00 KHR	4,000.00 KHR	Tax + Additional Tax	Successful	🗑️
PGT2326200006	GDTPT-000250029	2023-09-19 13:27:56	KHR 0001-00630060-81	ABC IMPORT & EXPORT (CAMBODIA) CO.,LTD	Kampong Cham Province	250,000.00 KHR	4,000.00 KHR	Tax + Additional Tax	Successful	🗑️
PGT2326200005	GDTPT-000250029	2023-09-19 11:36:39	USD 0001-00630060-15	ABC IMPORT & EXPORT (CAMBODIA) CO.,LTD	Khan Sersok	630,000.00 KHR	4,000.00 KHR	Tax + Additional Tax	Successful	🗑️
PGT2326200004	GDTPT-000250029	2023-09-19 10:08:26	KHR 0001-00630060-37	សុខ ស៊ុយ ស៊ុន គុំនងារ(ស្រ្តី)(ទាមទូន)	Khan Russey Keo	100,226.55 KHR	4,000.00 KHR	Tax Only	Successful	🗑️
PGT2326200003	GDTPT-000250029	2023-09-19 10:00:12	USD 0001-00630060-15	សុខ ស៊ុយ ស៊ុន គុំនងារ(ស្រ្តី)(ទាមទូន)	Khan Russey Keo	180,000.00 KHR	4,000.00 KHR	Tax + Additional Tax + Interest	Pending Bank	🗑️
PGT2326200002	GDTPT-000250029	2023-09-19 09:46:32	KHR 3476-00630060-16	ABC IMPORT & EXPORT (CAMBODIA) CO.,LTD អេនីស៊ី	Khan Sersok	80.00 KHR	4,000.00 KHR	Tax Only	Successful	🗑️

សូមចុចសញ្ញា "🗑️" ដើម្បីពិនិត្យ មើលប្រតិបត្តិការលម្អិត

> ប្រតិបត្តិការលម្អិត

Retail Internet Banking

English ▾

General Tax - Details

✎
🗑
+

From Account No.	: KHR 0001-00630060-37
From Account Name	: Va Sokhom
Company Name	: សុខ ស៊ុយ ស៊ុម គុំងតាស្រៀល(ខាមបូឌា)
TIN or VAT	: B116-901500727
GDT-REG	: 1234566
Department of Taxation	: Khan Russey Keo
Payment Option	: Tax Only
Document Type	: Form P101
Mobile Phone No.	: 015777535
Email	: butphalim68@gmail.com
Payment Amount : KHR 100,000.00	
Tax Payment Fee	: KHR 4,000.00
Total Debit Amount	: KHR 104,000.00
Document Attached	: FORMPROTAX01.pdf
Remark	: TAX
Status	: Pending Bank
Transaction Date	: 23-Sep-2023 11:37:51
Transaction No.	: RGT2326600002


🕒 Payment made after 14:00 or during weekends and public holidays will be processed within next business day.

← Back

សម្គាល់: ចំពោះបង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធ (E-letter) នឹងផ្ញើជូនតាមរយៈអាសយដ្ឋាន Email របស់អតិថិជន ឬតាមប្រព័ន្ធអេស៊ីស៊ីជាអ៊ិនធើណែត បន្ទាប់ពីប្រតិបត្តិករធនាគារ (BackEnd) បានអនុម័តប្រតិបត្តិការរួចរាល់។


II- ការបង់ប្រាក់ពន្ធលើអចលនទ្រព្យ (Property Tax)

- Login RIB → Enter User Name → Enter Password




- ផ្ទៀងផ្ទាត់ការចូលប្រព័ន្ធ៖


- ប្រព័ន្ធបញ្ជូនទៅកម្មវិធី ACLEDA Authentication នៅលើទូរសព្ទដៃ



- Enter PIN to approve on PUSH Authentication to verify Log in RIB system



➢ ចុចលើ Home → Tax Payment → Property Tax



➢ បញ្ចូលព័ត៌មាន ដូចខាងក្រោម ៖

- ➊ Select your account : ជ្រើសរើសគណនីកាត់ទឹកប្រាក់ចេញ
- ➋ Payment Details
 - Department of Taxation : ជ្រើសរើសទីតាំងសាខាពន្ធដារ និងឆ្នាំបង់ពន្ធ
 - Payment Option : ជ្រើសជម្រើសទូទាត់
 - Mobile Phone No. : បញ្ចូលលេខទូរសព្ទ
 - Email : បញ្ចូលអាសយដ្ឋានអ៊ីមែល
 - Remark : បញ្ចូលកំណត់សម្គាល់ផ្សេងៗ
 - Payment Amount : បញ្ចូលចំនួនទឹកប្រាក់បង់ពន្ធ
 - Do you have card? : ជ្រើសរើសមានប័ណ្ណ ឬមិនមានប័ណ្ណ
 - PIN : បញ្ចូលលេខប័ណ្ណសម្គាល់ការបង់ពន្ធលើអចលនទ្រព្យ
 - Property Name : បញ្ចូលឈ្មោះម្ចាស់អចលនទ្រព្យរួចចុច "Select file" ដើម្បីទាញយកឯកសារគាំទ្រជា PDF (ប្រសិនបើមាន)
- ➌ Total Debit Amount : ប្រព័ន្ធបង្ហាញចំនួនទឹកប្រាក់បង់ពន្ធសរុប
 - Local Transfer Fee : ប្រព័ន្ធបង្ហាញថ្លៃសេវាឆ្លងដែនដីរដ្ឋបាលរាជធានី-ខេត្ត (ប្រសិនបើមាន)
- ➍ Save to favorite : អូស ទៅស្តាំ ដើម្បីរក្សាទុកប្រតិបត្តិការក្នុងកំណត់ត្រា (តាមតម្រូវការ)
- ➎ ចុច "ដាក់ស្នើ" ឬ "Submit"

Retail Internet Banking English

Select your account **1**

0100-00630060-13 USD 0.00	3475-00630060-14 USD 0.00	3476-00630060-16 KHR 999,895,920.00	2300-00630060-77 THB 9,191,946.00	0001-00630060-15 USD 30,036,182.62
0001-00630060-32 USD 1.00	0001-00630060-35 USD 2.44	0001-00630060-36 USD 0.00	0001-00630060-37 KHR 3,434,077,554.65	0001-00630060-38 USD 0.00
0001-00630060-39 KHR 0.00	0001-00630060-40 KHR 8,200.00	0001-00630060-41 KHR 0.00	0001-00630060-42 KHR 0.00	0001-00630060-76 EUR 8,978,852.49
0001-00630060-81 KHR 922,095,664.00	0300-00630060-15 KHR 0.00	2400-00630060-79 USD 304,965.92		

Tax Payment - Details **2**

Department of Taxation: Khan Sensok | Year: 2023 | Payment Option: Tax Only

Mobile Phone No.: 015600159 | Email: sokla.lengt@gmail.com | Remark: TAX 2023

Payment Amount: 150,000.00 KHR | Do you have card?: No Card | PIN: PIN001-12345679

Property Name: CHAN SOK

Document Attached: FORMPROTAX01.pdf (64.35 KB)

Total Debit Amount **3**: KHR 162,000.00
Local Transfer Fee: KHR 12,000.00

Save to favorite **4**

Payment made after 14:00 or during weekends and public holidays will be processed within next business day.

5

➤ ផ្ទៀងផ្ទាត់ប្រតិបត្តិការឡើងវិញរួចចុច "បញ្ជាក់" ឬ "Confirm"

Retail Internet Banking English

Property Tax - Confirm

From Account No.	: KHR 3476-00630060-16
From Account Name	: Va Sokhom
Department of Taxation	: Khan Sensok
Yearly	: 2023
Payment Option	: Tax Only
Mobile Phone No.	: 015600159
Email	: sokla.lengt@gmail.com
Payment Amount	: KHR 150,000.00
Local Transfer Fee	: KHR 12,000.00
Total Debit Amount	: KHR 162,000.00
Do you have card?	: No Card
PIN	: PIN001-12345679
Property Name	: CHAN SOK
Document Attached	: FORMPROTAX01.pdf
Remark	: TAX 2023


ត្រូវពិនិត្យព័ត៌មានដូចខាងក្រោម ៖

- គណនីកាត់ទឹកប្រាក់ចេញ (From Account No.)
- ឈ្មោះគណនី (From Account Name)
- សាខាពន្ធដារ (Department of Taxation)
- ពន្ធប្រចាំឆ្នាំ (Yearly)
- ជម្រើសទូទាត់ (Payment Option)
- លេខទូរស័ព្ទ (Mobile Phone No.)
- អាស័យដ្ឋាន Email
- ចំនួនទឹកប្រាក់បង់ពន្ធ (Payment Amount)
- ចំនួនទឹកប្រាក់ទូទាត់សរុប (Total Debit Amount)
- លេខប័ណ្ណសម្គាល់ការបង់ពន្ធលើអចលនទ្រព្យ (PIN)
- ឈ្មោះម្ចាស់អចលនទ្រព្យ (Property Name)
- ឯកសារភ្ជាប់ (Document Attached)


Payment made after 14:00 or during weekends and public holidays will be processed within next business day.

➢ ប្រព័ន្ធផ្ទៀងផ្ទាត់ប្រតិបត្តិការតាមរយៈ


- ការបញ្ជូនទៅកម្មវិធី ACLEDA Authentication នៅលើទូរសព្ទដៃ



- Enter PIN to approve on PUSH Authentication to verify transaction



➢ ប្រព័ន្ធបង្ហាញ "Your transaction is pending for verification from Bank." មានន័យថាការបង់ប្រាក់ពន្ធទទួលបានជោគជ័យ និងរង់ចាំការអនុម័តពីប្រតិបត្តិករធនាគារ (Back End) តាមនីតិវិធី។



Retail Internet Banking English

Property Tax - Details

From Account No. : KHR 3476-00630060-16
From Account Name : Va Sokhom
Department of Taxation : Khan Sensok
Yearly : 2023
Payment Option : Tax Only
Mobile Phone No. : 015600159
Email : sokialengt@gmail.com

Payment Amount : **KHR 150,000.00**
Local Transfer Fee : KHR 12,000.00
Total Debit Amount : **KHR 162,000.00**

Do you have card? : No Card
PIN : PIN001-12345679
Property Name : CHAN SOK
Document Attached : [FORMPROTAX01.pdf](#)
Remark : TAX 2023

Status : **Pending Bank**


Transaction Date : 23-Sep-2023 11:50:07
Transaction No. : RPT2326600001

Payment made after 14:00 or during weekends and public holidays will be processed within next business day.

[← Back](#)


III- ការបង់ប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន Tax on Mean of Transportation

- Login RIB → Enter User Name → Enter Pass word




- ផ្ទៀងផ្ទាត់ការចូលប្រព័ន្ធ៖


- ប្រព័ន្ធបញ្ជូនទៅកម្មវិធី ACLEDA Authentication នៅលើទូរសព្ទដៃ



- Enter PIN to approve on PUSH Authentication to verify Log in RIB system




➢ ចុចលើ Home → Tax Payment → Tax on Mean of Transportation




➢ បញ្ចូលព័ត៌មាន ដូចខាងក្រោម ៖

- ➊ Select your account : ជ្រើសរើសគណនីកាត់ទឹកប្រាក់ចេញ
- ➋ Payment Details
 - ជ្រើសរើសឆ្នាំបង់ពន្ធ
 - Payment Amount : បញ្ចូលចំនួនទឹកប្រាក់បង់ពន្ធ
 - Mobile Phone No. : បញ្ចូលលេខទូរសព្ទ
 - Do you have card? : ជ្រើសរើសមានប័ណ្ណ ឬមិនមានប័ណ្ណ
 - Email : បញ្ចូលអាសយដ្ឋានអ៊ីម៉ែល
 - Remark : បញ្ចូលកំណត់សម្គាល់ផ្សេងៗ។ **បញ្ជាក់:** ដើម្បីទទួលបានលតាបត្រពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះ អតិថិជនត្រូវបំពេញឈ្មោះសាខាអេស៊ីលីដា ដែលអតិថិជនត្រូវទៅទទួល ព្រមទាំងឈ្មោះ និងលេខទូរសព្ទរបស់អ្នកទទួល ក្នុងប្រអប់ "សម្គាល់/Remark" ឲ្យបានច្បាស់លាស់។
 - ចុច "Select file" ដើម្បីទាញយកឯកសារគាំទ្រជា PDF (ប្រសិនបើមាន)
- ➌ Total Debit Amount : ប្រព័ន្ធបង្ហាញចំនួនទឹកប្រាក់បង់ពន្ធសរុប
- ➍ ចុច "ដាក់ស្នើ" ឬ "Submit"




➢ ផ្ទៀងផ្ទាត់ប្រតិបត្តិការឡើងវិញរួចចុច "បញ្ជាក់" ឬ "Confirm"




➢ ប្រព័ន្ធផ្ទៀងផ្ទាត់ប្រតិបត្តិការតាមរយៈ:

- ការបញ្ជូនទៅកម្មវិធី ACLEDA Authentication នៅលើទូរសព្ទដៃ



- Enter PIN to approve on PUSH Authentication to verify transaction



➢ ប្រព័ន្ធបង្ហាញ "Your transaction is pending for verification from Bank." មានន័យថាការបង់ប្រាក់ពន្ធទទួលបានជោគជ័យ និងរង់ចាំការអនុម័តពីប្រតិបត្តិករធនាគារ (Back End) តាមនីតិវិធី។

